

ការណែនាំអំពី COVID-19

ដើម្បីពន្លឿនការរីករាលដាលនៃករណីជំងឺ COVID ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស នៅក្នុងរដ្ឋរបស់យើង និងដើម្បីធានាថាប្រព័ន្ធមន្ទីរពេទ្យ និងវេជ្ជសាស្ត្រមិនទទួលបន្ទុកលើស ពីកម្រិត យើងកំពុងអនុវត្តវិធានការដ៏ពិបាក ប៉ុន្តែចាំបាច់ ដើម្បីការពារសុខភាពសាធារណៈ។

យើងទទួលស្គាល់ថាបញ្ហានេះនឹងបង្កការលំបាកផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកម្មជាច្រើន ហើយអភិបាល និងបុគ្គលិកទាំងឡាយកំពុងរិះរកមធ្យោបាយ ដើម្បីកាត់បន្ថយផលប៉ះពាល់។

- ចាប់ពីពាក់កណ្តាលអប្រាត្រថ្ងៃចន្ទ ទី 16 ខែវិច្ឆិកា ដល់ថ្ងៃចន្ទ ទី 14 ខែធ្នូ គ្រប់ខោនធី ទាំងអស់នៅក្នុងរដ្ឋវ៉ាស៊ីនតោន នឹងវិលត្រលប់ទៅរកការរឹតត្បិតឡើងវិញ ដែលមាន បញ្ជាក់នៅខាងក្រោម។

ការកែប្រែលើការរឹតត្បិតទាំងឡាយ សម្រាប់ខោនធីទាំងអស់នឹងមានប្រសិទ្ធភាព នៅពាក់កណ្តាលអប្រាត្រ ថ្ងៃចន្ទ ទី 16 ខែវិច្ឆិកា លុះត្រាតែមានការជូនដំណឹងផ្សេងទៀត។

ប្រសិនបើសកម្មភាពនោះមិនត្រូវបានរាយបញ្ជីនោះទេ វាគួរតែអនុវត្តតាមការណែនាំ បច្ចុប្បន្ន។ ការអប់រំចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី 12/ការអប់រំឧត្តមសិក្សា ការថែទាំសុខភាព និងការថែទាំកុមារត្រូវបានលើកលែងពីការរឹតត្បិតថ្មីនេះ ហើយនឹងត្រូវអនុវត្តតាមការណែនាំ បច្ចុប្បន្ន។ ការរឹតត្បិតទាំងនេះមិនអនុវត្តចំពោះតុលាការ និងនីតិវិធីទាក់ទងនឹងសាខា តុលាការទេ។

1. **ការជួបជុំលក្ខណៈសង្គមក្នុងផ្ទះ** ដែលមានមនុស្សពីខាងក្រៅក្រុមគ្រួសាររបស់អ្នក ត្រូវបានហាមឃាត់ លើកលែងតែពួកគេ (a) បានធ្វើចត្តាឡីស័កអស់រយៈពេលដប់បួន (14) ថ្ងៃមុនការជួបជុំលក្ខណៈសង្គម ឬ (b) បានធ្វើចត្តាឡីស័កអស់រយៈពេលប្រាំពីរ (7) ថ្ងៃ មុនការជួបជុំលក្ខណៈសង្គម និងទទួលបានលទ្ធផលតេស្ត COVID-19 អវិជ្ជមាន មិនលើសពី 48 ម៉ោង មុនការជួបជុំនោះ។ គ្រួសារមួយត្រូវបានកំណត់ និយមន័យថាជាបុគ្គលទាំងឡាយដែលរស់នៅក្នុងផ្ទះតែមួយ។
2. **ការជួបជុំលក្ខណៈសង្គមក្រៅផ្ទះ** ត្រូវបានកំណត់ត្រឹមមនុស្សប្រាំនាក់ (5) នាក់ មកពីខាងក្រៅក្រុមគ្រួសាររបស់អ្នក។

3. **ភោជនីយដ្ឋាន និងបារ** ត្រូវបានបិទមិនឱ្យផ្តល់សេវាហូបអាហារក្នុងហាងឡើយ។ សេវាហូបអាហារក្រៅហាង និងសេវាដឹកជញ្ជូនត្រូវបានអនុញ្ញាត ក្នុងលក្ខខណ្ឌដែលថាការហូបអាហារខាងក្រៅទាំងអស់ត្រូវគោរពតាមលក្ខខណ្ឌតម្រូវនៃការណែនាំស្តីពីការហូបអាហារខាងក្រៅ។ ទំហំតុសម្រាប់ការហូបអាហារខាងក្រៅត្រូវបានកំណត់អតិបរមាត្រឹមចំនួនប្រាំ (5) នាក់។ ការរឹតត្បិតចំពោះភោជនីយដ្ឋាន និងបារដែលបានកែប្រែទាំងនេះចូលជាធរមាននៅម៉ោង 12:01 យប់ ថ្ងៃពុធ ទី 18 ខែវិច្ឆិកា ឆ្នាំ 2020។
4. **កន្លែង និងក្លឹបហាត់ប្រាណទាំងឡាយ** ត្រូវបានបិទមិនឱ្យដំណើរការខាងក្នុងអគារឡើយ។ ថ្នាក់ហាត់ប្រាណខាងក្រៅអគារត្រូវបានអនុញ្ញាត ប៉ុន្តែត្រូវគោរពតាម និងកំណត់ដោយការរឹតត្បិតការជួបជុំលក្ខណៈសង្គមក្រៅដែលបានលើកឡើងខាងលើ។
5. **មជ្ឈមណ្ឌលកីឡាប៊ូលីង** ត្រូវបានបិទមិនឱ្យផ្តល់សេវាខាងក្នុងអគារឡើយ។
6. **ទីតាំងផ្សេងៗ៖** សកម្មភាពលក់រាយ និងជំនួបបែបធុរកិច្ចទាំងអស់ត្រូវហាមឃាត់។ មានតែការបណ្តុះបណ្តាលលក្ខណៈវិជ្ជាជីវៈនិងការធ្វើតេស្ត ដែលមិនអាចអនុវត្តពីចម្ងាយ ក៏ដូចជានីតិវិធីទាំងអស់ដែលទាក់ទងនឹងតុលាការ និងសាខាតុលាការប៉ុណ្ណោះដែលត្រូវបានអនុញ្ញាត។ ចំនួនមនុស្សនៅក្នុងបន្ទប់ប្រជុំនីមួយៗត្រូវបានកំណត់ត្រឹម 25 ភាគរយ នៃដែនកំណត់ចំនួនមនុស្សនៅខាងក្នុងអគារ ឬ 100 នាក់ អាស្រ័យលើមួយណាដែលមានចំនួនតិចជាង។
 - ទីតាំងផ្សេងៗ រួមមាន៖ មជ្ឈមណ្ឌលសន្និបាត/សន្និសីទ ទីធ្លាជួបជុំដែលបានកំណត់នៅក្នុងសណ្ឋាគារ មជ្ឈមណ្ឌលរៀបចំព្រឹត្តិការណ៍ កន្លែងតាំងពិពណ៌ ផលិតផល កីឡដ្ឋាន គ្រឹះស្ថានមិនរកប្រាក់ចំណេញ ឬកន្លែងស្រដៀងគ្នាផ្សេងទៀត។
7. **រោងភាពយន្ត** ត្រូវបានបិទមិនឱ្យផ្តល់សេវាខាងក្នុងអគារឡើយ។ រោងភាពយន្តដែលបើករថយន្តចូលបានត្រូវបានអនុញ្ញាត ប៉ុន្តែត្រូវបន្តអនុវត្តតាមការណែនាំបច្ចុប្បន្នសម្រាប់រោងភាពយន្តដែលបើករថយន្តចូលបាន។

8. សារមន្ទីរ/សួនសត្វ/ជលវប្បដ្ឋាន ត្រូវបានបិទមិនឱ្យផ្តល់សេវាខាងក្នុងអគារឡើយ។
9. អចលនទ្រព្យ៖ ការបើកឱ្យចូលដោយចំហរត្រូវហាមឃាត់។
10. ពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យសព៖ ពិធីបុណ្យទាំងឡាយត្រូវបានកំណត់ត្រឹមចំនួនមនុស្សសរុបមិនលើស 30 នាក់។ ការទទួលភ្ញៀវខាងក្នុងអគារ ការកំដៅ ឬការជួបជុំប្រហាក់ប្រហែលទាំងឡាយ ពាក់ព័ន្ធនឹងពិធីបែបនេះត្រូវបានហាមឃាត់។
11. ការលក់ទំនិញរាយក្នុងហាង ត្រូវបានកំណត់ត្រឹម 25 ភាគរយនៃដែនកំណត់ចំនួនមនុស្សខាងក្នុងអគារ ហើយកន្លែងអង្គុយរួម/បែបប្រមូលផ្តុំ និងកន្លែងហូបអាហារខាងក្នុងអគារ ដូចជាទីធ្លាហូបអាហារត្រូវបានបិទ។
12. ពិធីសាសនា ត្រូវបានកំណត់ត្រឹម 25 ភាគរយនៃដែនកំណត់ចំនួនមនុស្សខាងក្នុងអគារ ឬមិនលើសពី 200 នាក់ អាស្រ័យលើចំនួនណាដែលតិចជាង។ សមាជិក/អ្នកចូលរួមក្នុងក្រុមជំនុំត្រូវតែពាក់របាំងមុខគ្រប់ពេល ហើយការច្រៀងតាមក្រុមជំនុំត្រូវហាមឃាត់។ មិនត្រូវមានក្រុមចម្រៀង ក្រុមតន្ត្រីករ ឬក្រុមភ្លេងណាត្រូវសម្តែងក្នុងអំឡុងពេលពិធីសាសនាទេ។ អ្នកចម្រៀងឬអ្នកលេងភ្លេងទោលត្រូវបានអនុញ្ញាតឱ្យសំដែង ហើយអ្នកចម្រៀងទោលអាចមាន អ្នកអមម្នាក់។ សេវាខាងក្រៅទាំងឡាយត្រូវតែអនុវត្តតាមការណែនាំអំពីការហូបអាហារខាងក្រៅ ដែលរកបាននៅ [ទីនេះ](#) ដែលត្រូវអនុវត្តចំពោះសំណងប្តូរកន្លែងនោះ។
13. សេវាលក្ខណៈវិជ្ជាជីវៈ តម្រូវឱ្យកំណត់និយោជិតធ្វើការពីផ្ទះ នៅពេលអាចធ្វើបាន និងបិទការិយាល័យមិនឱ្យសាធារណៈជនចូល ប្រសិនបើអាចធ្វើបាន។ ការិយាល័យណាដែលត្រូវតែបន្តបើកទ្វារ ត្រូវតែកំណត់ចំនួនមនុស្សត្រឹម 25 ភាគរយនៃដែនកំណត់ចំនួនមនុស្សខាងក្នុងអគារ។
14. សេវាលក្ខណៈផ្ទាល់ខ្លួន ត្រូវបានកំណត់ត្រឹម 25 ភាគរយនៃដែនកំណត់ចំនួនមនុស្សខាងក្នុងអគារ។
 - អ្នកផ្តល់សេវាលក្ខណៈផ្ទាល់ខ្លួន រួមមាន៖ អ្នកជំនាញផ្នែកកែសម្រួលការធ្វើតេស្តផ្នែកកែសម្រួល ជាងធ្វើសក់ ជាងកាត់សក់ អ្នកជំនាញផ្នែក

សោភ័ណភាព គ្រូជាងផ្នែកសោភ័ណភាព ជាងធ្វើក្រចក បុគ្គលិកហាង
ធ្វើក្រចក អ្នកជំនាញខាងជម្រុះរោមដោយអគ្គិសនី សិល្បករខាង
សម្លាងអចិន្ត្រៃយ៍ ហាងកែសម្រួលស្បែក និងសិល្បករខាងសាក់រូប។

15. កន្លែងថែទាំរយៈពេលវែង៖ ការសួរសុខទុក្ខនៅខាងក្រៅអគារត្រូវបានអនុញ្ញាត។

ការសួរសុខទុក្ខនៅខាងក្នុងអគារត្រូវបានហាមឃាត់
ប៉ុន្តែការលើកលែងជាលក្ខណៈបុគ្គលសម្រាប់បុគ្គលគាំទ្រចាំបាច់
ឬការថែទាំសម្រាប់ជីវិតចុងក្រោយត្រូវបានអនុញ្ញាត។
ការរឹតត្បិតទាំងនេះក៏ត្រូវបានពង្រីកដល់មូលដ្ឋាននានានៅក្នុង Proclamation 20-74
និងបន្តបន្ទាប់។ បទប្បញ្ញត្តិផ្សេងទៀតទាំងអស់នៃ Proclamations 20-66
និងបន្តបន្ទាប់ និង 20-74 និងបន្តបន្ទាប់
ដោយរាប់បញ្ចូលទាំងលក្ខណៈវិនិច្ឆ័យដំបូងទាំងអស់ដើម្បីអនុញ្ញាតអ្នកមកសួរទុក្ខណា
ម្នាក់នៅតែមានប្រសិទ្ធភាពដដែល។

16. សកម្មភាពកីឡាយុវជន និងមនុស្សចំទង៖ សកម្មភាពខាងក្នុងអគារ ក៏ដូចជាការ
ប្រកួតនិងល្បែងទាំងអស់ត្រូវបានហាមឃាត់។ សកម្មភាពខាងក្រៅអគារត្រូវបាន
កំណត់ត្រឹមការអនុវត្តជាក់ស្តែងក្នុងក្រុមតែប៉ុណ្ណោះ ដោយតម្រូវឱ្យពាក់ម៉ាស់មុខ
សម្រាប់គ្រូបង្វឹក អ្នកស្ម័គ្រចិត្ត និងអគ្គលិក នៅគ្រប់ពេល។